



# របាយការណ៍ប្រចាំត្រីមាសទី៤

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ធនាគារឌីជីថលអាស៊ីចំកាត់  
(ធនាគារ ABA)

# ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០១៩	ឆ្នាំ២០១៨
ទ្រព្យសកម្មសរុប	១៧.៩០៩.១៧០	១១.០២០.៥០៣
បំណុលសរុប	១៥.៨៨៦.៤២១	៩.៧៣៨.៨៨៧
មូលធនសរុប	២.០២២.៧៤៩	១.២៨១.៦១៧
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០១៩	ត្រីមាសទី៤ ឆ្នាំ២០១៨
ចំណូលសរុប	៣៦១.៣៧១	២៣៩.៥២១
ចំណេញ/(ខាត)មុនបង់ពន្ធ	១៥៦.៨៥៤	៩៦.២២៣
ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ	១៧១.២៨២	៧២.៧៣២
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	១៧១.៧៨៧	៧២.៤០៧
អនុបាតហិរញ្ញវត្ថុ (%) (សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)	ត្រីមាសទី៤ ឆ្នាំ២០១៩	ឆ្នាំ២០១៨
អនុបាតសោធនភាព <sup>[១]</sup>	១៩,៩៤	១៩,៩៥
អនុបាតបំណុលធៀបនឹងមូលធន	៧៨៥,៣៩	៧៥៩,៨៩
អនុបាតសន្ទនីយភាព	១៦២,៣២	១៣២,៥១
អនុបាតឥណទានមិនដំណើរការ	០,៧០	០,៧៨
អនុបាតបញ្ជីឥណទាន	៨១,៤២	៨៣,៩១
អនុបាតផលចំណេញ (%)	ត្រីមាសទី៤ ឆ្នាំ២០១៩	ត្រីមាសទី៤ ឆ្នាំ២០១៨
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម <sup>[២]</sup>	០,៩៨	០,៧០
អនុបាតចំណេញធៀបនឹងមូលធនមធ្យម <sup>[២]</sup>	៨,៧៩	៦,១៧
អនុបាតលទ្ធភាពបង់ការប្រាក់ <sup>[២]</sup>	៣៩៤,៣៣	២៨៤,៩៦
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
កាតលាកក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	គ្មាន	គ្មាន

[១] ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារវៀតណាម-អាស៊ីចំកាត់ បានធ្វើការស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនបន្ថែមចំនួន ១២០ លានដុល្លារអាមេរិក ស្មើនឹង ៤៨០ លានរៀល និង បានទទួលលិខិតអនុញ្ញាត ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ពី ធនាគារជាតិនៃ កម្ពុជាថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ ។ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាត ធនាគារជាតិនៃកម្ពុជាបានបង្កើនដើមទុននៅថ្ងៃតែមួយ ដែលជំរុញឱ្យអនុបាតសោធនភាពរបស់ធនាគារវៀតណាម-អាស៊ីចំកាត់ កើនឡើងដល់ ២១,១១% នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ ។

[២] អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខចំណេញ ឬខាត រយៈពេល ៣១ ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៩ ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ។

# ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

## ទ្រព្យសកម្មសរុប

គិតជាលានរៀល

# ៦២,៥%

កើនឡើងពីឆ្នាំ ២០១៨

១៧.៩០៩.១៧០

ត្រីមាសទី៤ ឆ្នាំ២០១៩

១១.០២០.៥០៣

ឆ្នាំ ២០១៨

## បំណុលសរុប

គិតជាលានរៀល

# ៦៣,១%

កើនឡើងពីឆ្នាំ ២០១៨

១៥.៨៨៦.៤២១

ត្រីមាសទី៤ ឆ្នាំ២០១៩

៩.៧៣៨.៨៨៧

ឆ្នាំ ២០១៨

## មូលធនសរុប

គិតជាលានរៀល

# ៥៧,៨%

កើនឡើងពីឆ្នាំ ២០១៨

២.០២២.៧៤៩

ត្រីមាសទី៤ ឆ្នាំ២០១៩

១.២៨១.៦១៧

ឆ្នាំ ២០១៨

## លទ្ធផលលម្អិតក្នុង ការិយបរិច្ឆេទ

គិតជាលានរៀល

# ១៣៧,៣%

កើនឡើងពីឆ្នាំ ២០១៨

១៧១.៧៨៧

ត្រីមាសទី៤ ឆ្នាំ២០១៩

៧២.៤០៧

ឆ្នាំ ២០១៨

## អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម

គិតជាភាគរយ

# ៤០,០%

កើនឡើងពីឆ្នាំ ២០១៨

០,៩៨

ត្រីមាសទី៤ ឆ្នាំ២០១៩

០,៧០

ត្រីមាសទី៤ ឆ្នាំ ២០១៨

## អនុបាតចំណេញធៀបនឹងមូលធនមធ្យម

គិតជាភាគរយ

# ៤២,៥%

កើនឡើងពីឆ្នាំ ២០១៨

៨,៧៩

ត្រីមាសទី៤ ឆ្នាំ២០១៩

៦,១៧

ត្រីមាសទី៤ ឆ្នាំ ២០១៨

# សមាសភាពក្រុមប្រឹក្សាភិបាល



**Yves Jacquot**  
ប្រធានក្រុមប្រឹក្សាភិបាល



**Dominic Jacques**  
អភិបាលមិនប្រតិបត្តិ



**Madi Akmambet**  
អភិបាលប្រតិបត្តិ



**Martin Ouellet**  
អភិបាលមិនប្រតិបត្តិ



**Lionel Pimpin**  
អភិបាលមិនប្រតិបត្តិ



**Christian St-Arnaud**  
អភិបាលមិនប្រតិបត្តិ



**Guy Quaden**  
អភិបាលឯករាជ្យ



**Henri Calvet**  
អភិបាលឯករាជ្យ



**Etienne Chenevier**  
អភិបាលឯករាជ្យ

# សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូន អំពីលទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ABA សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ ស្របទៅតាមលក្ខខណ្ឌកំណត់របស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។

ធនាគារ ABA ជាថ្មីម្តងទៀត បង្ហាញពីកំណើនដ៏រឹងមាំលើគ្រប់ប្រភេទទាំងអស់ ដែលរួមមានទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងឥណទាន ក៏ដូចជា មូលដ្ឋានអតិថិជនផងដែរ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទ្រព្យសកម្មសរុបកើនបាន ៦០% ស្មើនឹង ៤.៣៩ ប៊ីលានដុល្លារអាមេរិក ធៀបទៅនឹងដំណាច់ឆ្នាំ២០១៨ ខណៈពេលដែលផលបត្របញ្ញើ កើនបាន ៥៥% មានតម្លៃស្មើនឹង ៣.៤០ ប៊ីលានដុល្លារអាមេរិក ហើយផលបត្រឥណទាន កើនដល់ ២.៧៦ ប៊ីលានដុល្លារអាមេរិក ដែលគិតជាភាគរយគឺ ៥០% ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

មូលធនរបស់ភាគហ៊ុនិកនៃធនាគារ ក៏កើនឡើងផងដែរ ដោយសម្រេចបាន ៤៩៦លានដុល្លារអាមេរិក ក្នុងអំឡុងពេលនៃរបាយការណ៍ នេះ។ ធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិក បានបង្ហាញពីការប្តេជ្ញាចិត្តដោយដាក់បន្ថែមទុនចំនួន ១២០លានដុល្លារអាមេរិក ដែល ដំណើរការនឹងត្រូវបញ្ចប់រួចរាល់ក្នុងខែមករា ឆ្នាំ២០២០។ ការដាក់ទុនបន្ថែមនេះ ទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅក្នុងខែ ធ្នូ ឆ្នាំ២០១៩។ ចំណែកទុនបន្ថែមនេះ នឹងជួយគាំទ្រដល់កំណើនបន្ថែមរបស់ធនាគារ ដោយរក្សាបានអនុបាតសាធារណៈ ជាមួយកិច្ចប្រតិ បត្តិតាមពេញលេញដែលតបតាមលក្ខខណ្ឌតម្រូវផ្នែកនិយ័តកម្ម ឬបញ្ញត្តិច្បាប់។

ABA ធានាបានប្រាក់ចំណេញសុទ្ធដ៏រឹងមាំចំនួន ៤២.២លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ និងចំនួន ១២៧.៤១លានដុល្លារអាមេរិក សម្រាប់មួយឆ្នាំពេញ នៃឆ្នាំហិរញ្ញវត្ថុ ២០១៩។ ធនាគារយើងខ្ញុំ នៅតែនាំមុខគេផ្នែកផលចំណេញ ដោយមានអនុបាត ROAE (អនុបាត ចំណេញធៀបនឹងមូលធន) ៣១.៣% គិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០១៩។

ក្នុងទិដ្ឋភាពទូទៅ ធនាគារ ABA នៅតែបន្តដោយជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្រធុរកិច្ចរបស់ខ្លួនដោយផ្ដោតលើផលិតផលហិរញ្ញវត្ថុ ឌីជីថល ក៏ដូចជាឥណទានប្រកបដោយផលិតភាពដល់អតិថិជនដែលស្ថិតនៅក្នុងវិស័យពិតនៃសេដ្ឋកិច្ច។ ធនាគារ ABA កំពុងអនុវត្តវប្បធម៌ គ្រប់គ្រងហានិភ័យដ៏រឹងមាំ ដែលត្រូវបានពង្រឹងដោយសវនកម្ម និងកិច្ចការប្រតិបត្តិតាមពេញលេញលើគ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។

ក្នុងអំឡុងរបាយការណ៍ ធនាគារ ABA សម្រេចបានជំហានជោគជ័យគួរឲ្យកត់សម្គាល់ជាច្រើន ដែលបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន។ នៅក្នុងខែតុលា ធនាគារជាតិកាណាដាបានទិញយកភាគហ៊ុនចុងក្រោយរបស់ ABA ដោយឥឡូវនេះកាន់កាប់ភាគហ៊ុនសរុប ៩៩.៩៩% ជាថ្មីម្តងទៀត តាមរយៈលទ្ធកម្មនេះ ធនាគារជាតិកាណាដាបង្ហាញពីជំនឿចិត្តរបស់ខ្លួនមកលើធនាគារ ABA និងវិស័យធនាគារទាំងមូល នៅកម្ពុជាផងដែរ។

កំណើនដ៏រឹងមាំទូទាំងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ធ្វើឲ្យចំណាត់ថ្នាក់លទ្ធភាពសងរបស់ ABA ត្រូវបានដំឡើង ដោយភ្នាក់ងារវាយតម្លៃ S&P Global Ratings ដល់កម្រិត 'B+' រយៈពេលវែង ជាមួយទស្សនវិស័យ "ស្ថិរភាព" នៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ស្របពេលជាមួយគ្នានោះដែរ ក្នុងអំឡុងពេលរបាយការណ៍ធនាគារ ABA ទទួលបានពានរង្វាន់កម្រិតខ្ពស់មួយចំនួនពីទស្សនាវដ្តីនៃវិស័យនេះ ដែលរួមមានពានរង្វាន់ "ធនាគាររដ្ឋមជ្ឈមណ្ឌលឆ្នាំ ២០១៩ នៅកម្ពុជា" និង "ធនាគារឌីជីថលរដ្ឋមជ្ឈមណ្ឌលឆ្នាំ២០១៩ នៅកម្ពុជា"។

ក្រុមប្រឹក្សាភិបាល ពិតជាមានសេចក្តីសោមនស្សជាមួយលទ្ធផលប្រតិបត្តិការដ៏រឹងមាំរបស់ធនាគារនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការពិនិត្យតាមដានការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ ផ្អែកលើវិធីសាស្ត្រអនុវត្តល្អប្រសើរ និងស្របតាម បទដ្ឋាន។ ត្រង់នេះ ក្រុមប្រឹក្សាភិបាល មានសមត្ថភាពពេញលេញជាមួយសមាជិករបស់ខ្លួនដែលយកបទពិសោធន៍ និងជំនាញឯកទេសនៅ ក្នុងវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាជីវកម្មអនុវត្តសម្រាប់ធនាគារ។

តាងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារប្រតិបត្តិរបស់ធនាគារ ABA សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និង ភាពជាអ្នកដឹកនាំដ៏លេចធ្លោរបស់ខ្លួន។ ខ្ញុំបាទក៏សូមអនុញ្ញាតសំដែងកិច្ចថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជាសម្រាប់ការបន្តផ្តល់មតិទ្រុសក៍ និងការគាំទ្រ។ ក្នុងនាមជាធនាគារពាណិជ្ជកម្មមួយដែលបោះផ្សាយសញ្ញាបណ្ណសាជីវកម្មក្នុង ទឹកប្រាក់សរុប ៨៤.៨២១ ប៊ីលានរៀល ធនាគារ ABA សូមបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចការអភិវឌ្ឍន៍នៃទីផ្សារមូលបត្រ និង ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការជឿជាក់មកលើធនាគារ ABA។

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០



លោក Yves Jacquot  
ប្រធានក្រុមប្រឹក្សាភិបាល

# មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	III
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	V
<b>ផ្នែកទី ១. ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ</b>	២
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	៣
ខ. លក្ខណៈនៃធុរកិច្ច	៣
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	៤
<b>ផ្នែកទី ២. ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច</b>	៥
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក	៦
ខ. រចនាសម្ព័ន្ធចំណូល	៦
<b>ផ្នែកទី ៣. របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ</b>	៧
<b>ផ្នែកទី ៤. ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង</b>	៩
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១០
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១២
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៣
ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៣
ង. ផលប៉ះពាល់នៃអតិផរណា	១៣
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	១៣
ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១៣

## ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ

## ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
ជាអក្សរឡាតាំង	Advanced Bank of Asia Limited
លេខកូដស្តង់ដារ	KH ២០០០០៩១៩៨៦
ទីស្នាក់ការ	លេខ១៤១, ១៤៦, ១៤៨ និង១៤៨ ABCD វិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ២២៥ ៣៣៣
លេខទូរសារ	(+៨៥៥) ២៣ ២១៦ ៣៣៣
គេហទំព័រ	www.ababank.com
អ៊ីមែល	info@ababank.com
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១០៥៩៣ ចុះថ្ងៃទី ២៩ ធ្នូ ២០១០
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B១៤ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២២ តុលា ២០១៨
ស្នេហក្រឹត្យប្រេមអន្តរជាតិ និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ	១៥៥/១៩ គ.ម.ក. ចុះថ្ងៃទី០៧ សីហា ២០១៩
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Askhat Azhikhanov

## ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា (សហគ្រាសឯកជន) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍនិងកំណើនជាង ២០ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មទាំងបី នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូចនិងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។

ធនាគារ ABA គឺជាបុគ្គលិកម្មរបស់ធនាគារជាតិកាណាដា (www.nbc.ca) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង ២០៩.១ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ និងមានបណ្តាញធនាគារសម្រាប់ហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ២០១៤ មក ធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ ២.៥លាននាក់។ នាមគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី៦ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកម្រិត ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្តាសហគ្រាសធុនតូច និងមធ្យមនានានៅទីនោះ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុប ៤.៤១ ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនជាង ៧៣០,០០០ ជាមួយបណ្តាញទូលំទូលាយ មានសាខា ៧៧ ម៉ាស៊ីនស្វ័យសេវាជាង ៥៥០+ និងធនាគារអន្តរជាតិ និងធនាគារតាមទូរស័ព្ទដ៏ទំនើប។

ធនាគារ ABA ទទួលបានចំណាត់ថ្នាក់លទ្ធភាពសង 'B+' រយៈពេលវែង ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ កម្រិតឥណទានត្រូវបានដំឡើងពីកម្រិត 'B' ក្នុងខែធ្នូ ឆ្នាំ២០១៩ ។



## គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ ធនាគារ ABA បានទទួលបានពានជាច្រើន ដូចជា ពានធនាគារឆ្នើមប្រចាំឆ្នាំ ២០១៩ របស់កម្ពុជា ពីទស្សនាវដ្តីហិរញ្ញវត្ថុ The Banker ពានធនាគារឆ្នើមប្រចាំឆ្នាំ ២០១៩ របស់កម្ពុជា ពីទស្សនាវដ្តី Asiamoney ដែលជាបុគ្គលិកម្នាក់របស់ទស្សនាវដ្តី Euromoney និងពានចំនួនពីរទៀតសម្រាប់ប្រព័ន្ធទូទាត់អនឡាញ PayWay របស់ធនាគារ ABA ពីទស្សនាវដ្តី Marketing ។

ក្នុងត្រីមាសដូចគ្នាដែរ ធនាគារបានពង្រីកបណ្តាញសាខារបស់ខ្លួនតាមរយៈការបន្ថែមសាខាថ្មីចំនួន ៦ ទៀតដែលធ្វើឱ្យសាខាសរុបទូទាំងប្រទេសមានចំនួនដល់ ៧៧ ។

ក្នុងខែតុលា ធនាគារជាតិកាណាដាបានទិញយកភាគហ៊ុនទាំងអស់របស់ធនាគារ ABA ដោយមានភាគហ៊ុនសរុបក្នុងធនាគារ ABA ដល់ ៩៩.៩៩% ។ ជាមួយការទិញយកនេះ ធនាគារជាតិកាណាដាបង្ហាញទំនុកចិត្តកម្រិតខ្ពស់បំផុតលើធនាគារ ABA និងទិដ្ឋភាពធនាគារកម្ពុជា ។

ក្នុងវិថី ភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings ក៏បានដំឡើងចំណាត់ថ្នាក់លទ្ធភាពសងរយៈពេលវែងរបស់ធនាគារ ABA ពីកម្រិត 'B' ទៅ 'B+' ជាមួយទស្សនវិស័យ "ស្ថិរភាព" ដោយសារចំណែកទិដ្ឋភាពឥណទាន និងបញ្ជីកាន់តែកើនឡើងរបស់ធនាគារ ABA ដោយមានផលចំណេញលើសពីមធ្យម ។



"ធនាគារឆ្នើមរបស់កម្ពុជាឆ្នាំ 2019"  
ពីទស្សនាវដ្តី The Banker



"ធនាគារឆ្នើមជាងគេនៅកម្ពុជា 2019"  
ពីទស្សនាវដ្តី Euromoney



"Best eCommerce brand"  
និង "Best eCommerce platform in Cambodia"  
ពីទស្សនាវដ្តី Asia Marketing

## ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

### ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ		ត្រីមាសទី៤ ឆ្នាំ២០១៩	ឆ្នាំ២០១៨
<b>ផ្នែកសេវាឥណទាន</b>			
គណនីកម្ចី		៦៦.៥១៣	៤៩.២៩៥
ឥណទានដុលសរុប (លានរៀល)		១១.២៦៥.០៣៧	៧.៣៧៣.៨០៦
<b>ផ្នែកសេវាប្រាក់បញ្ញើ</b>			
គណនីបញ្ញើ		៨២៨.៦៥១	៤២៦.០៨៩
ប្រាក់បញ្ញើសរុប (លានរៀល)		១៣.៨៣៦.០២៥	៨.៧៨៧.២៩៦
<b>ព័ត៌មានទូទៅ</b>			
ចំនួនសាខាបើកដំណើរការ		៧៧	៦៦
ចំនួនបុគ្គលិកសរុប		៦.៤១០	៤.២១៣
ចំនួនម៉ាស៊ីន អេធីអឹម		៤១៨	២៧៤
ចំនួនម៉ាស៊ីនទូទាត់		១.២១៤	៧៧៧

### ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី៤ ឆ្នាំ២០១៩		ត្រីមាសទី៤ ឆ្នាំ២០១៨	
		ចំនួន (លានរៀល)	ភាគរយ	ចំនួន (លានរៀល)	ភាគរយ
១	ចំណូលពីការប្រាក់	៣០៥.០៣៤	៨៤,៤១	២១០.៣៧៩	៨៧,៨៣
២	ចំណូលកម្រៃ និងជើងសារ	៥៤.៥០២	១៥,០៨	២៦.៧៥៣	១១,១៧
៣	ចំណូលផ្សេងៗ	១.៨៣៥	០,៥១	២.៣៨៩	១,០០
<b>ចំណូលសរុប</b>		<b>៣៦១.៣៧១</b>	<b>១០០</b>	<b>២៣៩.៥២១</b>	<b>១០០</b>

## ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យ  
ឡើងវិញដោយសវនករឯករាជ្យ

សូមយោង ឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

## ផ្នែកទី ៤

ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមនេះ ផ្ដោតសំខាន់លើ លទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹម កាលបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានត្រួតពិនិត្យរួចរាល់ ដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) និងអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធនឹងគោលការណ៍ ណែនាំនានាដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។ ធនាគារធ្វើការពិភាក្សានិងវិភាគទៅលើ សមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និង កត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់។

### ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

#### ១. ការវិភាគចំណូល

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ មានប្រភពចំណូលធំៗចំនួន៣ គឺ ចំណូលមកពីការប្រាក់, ចំណូលកម្រៃ និងជើងសារ និងចំណូលផ្សេងៗ។

- ចំណូលមកពីការប្រាក់ រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និង ចំណូលមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសារ រួមមាន ការសន្យាឥណទាន ចំណូលពីការផ្ទេរប្រាក់និងវេបប្រាក់ ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់ និង ចំណូលផ្សេងៗទៀត។

#### ២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី៤ ឆ្នាំ២០១៩		ត្រីមាសទី៤ ឆ្នាំ២០១៨	
		ចំនួន (លានរៀល)	%	ចំនួន (លានរៀល)	%
១	ចំណូលពីការប្រាក់	៣០៥.០៣៤	៨៤,៤១	២១០.៣៧៩	៨៧,៨៣
២	ចំណូលកម្រៃ និងជើងសារ	៥៤.៥០២	១៥,០៨	២៦.៧៥៣	១១,១៧
៣	ចំណូលផ្សេងៗ	១.៨៣៥	០,៥១	២.៣៨៩	១,០០
<b>ចំណូលសរុប</b>		<b>៣៦១.៣៧១</b>	<b>១០០</b>	<b>២៣៩.៥២១</b>	<b>១០០</b>

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ទទួលបានចំណូលដ៏ធំមកពីការប្រាក់ ដែលមានចំនួន ៨៤% នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ដែលនៅក្នុងនោះ ៩៦%បានមកពីចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន។

#### ៣. ការវិភាគគម្លាតចំណេញដុល

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល។ ប៉ុន្តែ ទម្រង់របាយការណ៍នេះអាចបង្ហាញលើប្រាក់ចំណេញពីប្រតិបត្តិការ ដែលទទួលបានមកពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងចំណុច ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ។

៤. ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ចំណេញខាត (លានរៀល)	ត្រីមាសទី៤ ឆ្នាំ ២០១៩ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ ២០១៨ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៣០៥.០៣៤	២១០.៣៧៩	៩៤.៦៥៥	៤៤,៩៩
ចំណាយលើការប្រាក់	(៥៣.២៩២)	(៥២.០២៤)	(១.២៦៨)	២,៤៤
<b>ចំណូលមកពីការប្រាក់សុទ្ធ</b>	<b>២៥១.៧៤២</b>	<b>១៥៨.៣៥៥</b>	<b>៩៣.៣៨៧</b>	<b>៥៨,៩៧</b>
ចំណូលកម្រៃ និងជើងសារ	៥៤.៥០២	២៦.៧៥៣	២៧.៧៤៩	១០៣,៧២
ចំណាយកម្រៃ និងជើងសារ	(១៧.០៨៩)	(១០.៣៧២)	(៦.៧១៧)	៦៤,៧៦
<b>ចំណូលកម្រៃ និងជើងសារសុទ្ធ</b>	<b>៣៧.៤១៣</b>	<b>១៦.៣៨១</b>	<b>២១.០៣២</b>	<b>១២៨,៣៩</b>
ចំណូលប្រតិបត្តិការផ្សេងៗ	១.៨៣៥	២.៣៨៩	(៥៥៤)	-២៣,១៩
ចំណាយបុគ្គលិក	(៧៨.៨០៦)	(៤៦.៧៥០)	(៣២.០៥៦)	៦៨,៥៧
ចំណាយប្រតិបត្តិការ	(៣៥.៥៥៥)	(១៩.៩១៧)	(១៥.៦៣៨)	៧៨,៥២
ចំណាយរំលស់	(១៦.៩១១)	(១១.៧៧៨)	(៥.១៣៣)	៤៣,៥៨
<b>ប្រាក់ចំណេញពីប្រតិបត្តិការ</b>	<b>១៥៩.៧១៨</b>	<b>៩៨.៦៨០</b>	<b>៦១.០៣៨</b>	<b>៦១,៨៥</b>
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ ហិរញ្ញវត្ថុ	(២.៨៦៤)	(២.៤៥៧)	(៤០៧)	១៦,៥៦
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>	<b>១៥៦.៨៥៤</b>	<b>៩៦.២២៣</b>	<b>៦០.៦៣១</b>	<b>៦៣,០១</b>

ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ១៥៦.៨៥៤លានរៀល ដែលបានកើនឡើង ៦៣% ស្មើនឹង ៦០.៦៣១លានរៀល ប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ ២០១៨ ។ ការកើនឡើងនៃប្រាក់ចំណេញនេះ គឺបណ្តាលមកពីការកើនឡើង ៤៥%នៃចំណូលមកពីការប្រាក់ និង ចំណូលកម្រៃ និងជើងសារ ១០៤% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០១៨ ។



៥. ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០១៩ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០១៨ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ជាភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	១៥៦.៨៥៤	៩៦.២២៣	៦០.៦៣១	៦៣,០១
ចំណាយពន្ធលើប្រាក់ចំណូល	១៤.៤២៧	(២៣.៤៩២)	៣៧.៩១៩	-១៦១,៤១
<b>ប្រាក់ចំណេញសុទ្ធក្នុងគ្រា</b>	<b>១៧១.២៨១</b>	<b>៧២.៧៣១</b>	<b>៩៨.៥៥០</b>	<b>១៣៥,៥០</b>

ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ចំនួន ១៧១.២៨១លានរៀល ដែលបានកើនឡើងចំនួន ១៣៥,៥០% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០១៨ បង្ហាញអំពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ។ កត្តាមួយទៀតដែលចូលរួមចំណែកក្នុងការកើនឡើងដ៏កត់សម្គាល់នេះ គឺការលើកទឹកចិត្តពន្ធដារ ដែលបានអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យធនាគារបន្ថយពន្ធលើប្រាក់ចំណូលចំនួន ៥០% (ហាសិបភាគរយ) នៃពន្ធលើប្រាក់ចំណូលត្រូវបង់សម្រាប់ឆ្នាំ២០១៩ ដោយសារធនាគារបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាធារណៈនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ។ ជាលទ្ធផល ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ទទួលបានអនុបាតចំណេញធៀបនឹងមូលធនចំនួន ៣១,២៥% និង អនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ៣,៥៧% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ។

៦. ការវិភាគលទ្ធផលមិតក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ ២០១៩ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ ២០១៨ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ជាភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៧១.២៨១	៧២.៧៣១	៩៨.៥៥០	១៣៥,៥០
ការចំណេញ/ខាតលម្អិតផ្សេងៗ	៥០៦	(៣២៤)	៨៣០	-២៥៦,១៧
<b>ប្រាក់ចំណេញលម្អិតសរុប</b>	<b>១៧១.៧៨៧</b>	<b>៧២.៤០៧</b>	<b>៩៩.៣៨០</b>	<b>១៣៧,២៥</b>

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ គណៈគ្រប់គ្រងទទួលស្គាល់ថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ មិនមានកត្តាសំខាន់ៗ និងនិន្នាការសំខាន់ៗណាដែលអាចប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឡើយ។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ គឺជាស្ថាប័នហិរញ្ញវត្ថុឯកជនដែលឈានមុខគេ ជាមួយនឹងចំណាត់ថ្នាក់ឥណទាន រយៈពេលវែង និងរយៈពេលខ្លី B+ ដែលមានចក្ខុវិស័យក្លាយជាអ្នកផ្គត់ផ្គង់លេខមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ទំនុកចិត្ត និងផ្តល់ឱ្យអតិថិជនទទួលបានយកទុនិសោធន៍បច្ចេកវិទ្យាទំនើបនៅក្នុងសេវាកម្មធនាគាររបស់យើង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានទទួលការគាំទ្រគួរឱ្យកត់សម្គាល់ពីអតិថិជនរបស់យើង ដោយសារតែការដាក់បញ្ចូលប្រព័ន្ធឌីជីថល ប្រកបដោយភាពច្នៃប្រឌិតល្អបំផុត ដល់អតិថិជនរបស់យើង។ យើងបានពង្រឹង និង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគាររបស់យើង ដែលអាចឱ្យយើងបម្រើដល់អតិថិជន និង ជំរុញកម្ពុជាឆ្ពោះទៅរកសង្គមឌីជីថល ដែលអាចឱ្យអតិថិជនបង់ប្រាក់សម្រាប់ទំនិញ និងសេវាកម្មដោយប្រើទូរស័ព្ទស្តេនលេខកូដQR ដែលមានសុវត្ថិភាព និងរហ័សទាន់ចិត្ត។

**២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម**

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ គឺជាស្ថាប័នដែលផ្តល់សេវាកម្មជូនអតិថិជន ដូចនេះហើយ ធនាគារមិនត្រូវបានទទួលផលប៉ះពាល់ចំពោះ ការប្រែប្រួលនៃតម្លៃរបស់វត្ថុធាតុដើមនោះទេ។

**៣. ការវិភាគលើពន្ធ**

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនៃប្រទេសកម្ពុជាដូច្នោះ ធនាគារ មានកាតព្វកិច្ចក្នុង ការបង់ពន្ធ ដោយអនុលោមទៅតាមច្បាប់ និងគោលការណ៍ណែនាំពាក់ព័ន្ធនានា ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា។ ការបង់ពន្ធរបស់ធនាគារ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ ក៏ដូចជាធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។ សម្រាប់ អនុលោមភាពលើកត្តាពន្ធដារ ធនាគារ ABA ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋាន ពន្ធដារ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានសុពលភាព ២ ឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០១៩ និង ២០២០។

**៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ**

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គណៈគ្រប់គ្រងទទួលស្គាល់ថាធនាគារ វឌ្ឍនៈអាស៊ីចំកាត់ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាព ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីនោះទេ។

**គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល**

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គណៈគ្រប់គ្រងបានទទួលស្គាល់ថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយ នៅក្នុងការលក់និងប្រាក់ចំណូលទេ។

**ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ**

ធនាគារមានគោលនយោបាយមួយ ដោយមិនបង្កឲ្យមានហានិភ័យលើស្ថានភាពរូបិយប័ណ្ណបរទេសចំហច្រើននោះទេ។ ស្ថានភាពចំហនៃ រូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យ និងចាត់ចែងជាប្រចាំ ជាមួយនឹងតម្រូវការប្រតិបត្តិការប្តូររូបិយប័ណ្ណរបស់អតិថិជន និងតម្រូវការ គ្រប់គ្រងចាត់ចែងទ្រព្យសកម្ម និងអកម្មរបស់ធនាគារ ដោយលែយ៉ាងណាធានាបាននូវនិរន្តរភាព នៃប្រាក់ចំណេញជូនដល់ធនាគារ។

**ង. ផលប៉ះពាល់នៃអតិផរណា**

អត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ ២០១៩ មានកម្រិតត្រឹម ១,៩% យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជានៅក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ។ ទោះជាយ៉ាងណាក៏ដោយអត្រាអតិផរណានេះ មិនបានជះឥទ្ធិពល ដល់ប្រាក់ចំណេញ ហិរញ្ញវត្ថុរបស់ធនាគារនោះទេ ដោយសារតែធនាគារមិនបានកែប្រែអត្រាការប្រាក់ផ្អែកលើអតិផរណា។ យើងធ្វើការកែតម្រូវអត្រាការប្រាក់ ដោយផ្អែកលើបរិយាកាសប្រកួតប្រជែងនៅក្នុងទីផ្សារ ដោយលែយ៉ាងណា ធានាបាននូវនិរន្តរភាព នៃប្រាក់ចំណេញជូនដល់ធនាគារ។

**ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល**

រាជរដ្ឋាភិបាលបានមានគោលនយោបាយរូបិយវត្ថុ ដែលសំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ បច្ចុប្បន្ន ឧបករណ៍គោលនយោបាយ រូបិយវត្ថុដែលត្រូវបានប្រើប្រាស់ដើម្បី រក្សាស្ថិរភាពថ្លៃ គឺជាការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និង ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកំពុង អភិវឌ្ឍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាច ជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល។ ដែលនឹងជួយធ្វើឲ្យធនាគារ កាន់តែមានជម្រើសច្រើនថែមទៀតក្នុងការស្វែងរកប្រភពទុន សម្រាប់គាំទ្រកំណើនឥណទានជាប្រាក់រៀល និងជួយធ្វើឲ្យធនាគារអាចខ្ចី ឬវិនិយោគសាច់ប្រាក់ជាមួយគ្នាបានក្នុងរយៈពេលខ្លីក្នុងទីផ្សារអន្តរធនាគារ។

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ  
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០  
ហត្ថលេខា និងត្រា

ជ. លោក **Dominic Jacques**  
អភិបាលមិនប្រតិបត្តិ



លោក **Madi Akmambet**  
អភិបាលប្រតិបត្តិ



លោក **Madi Akmambet**  
អភិបាលប្រតិបត្តិ



លេខ១៤១, ១៤៦, ១៤៨ និង១៤៨ ABCD វិថីព្រះសីហនុ សង្កាត់បឹងកេងកង១  
ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+៨៥៥) ២៣ ២២៥ ៣៣៣ | ទូរសារ: (+៨៥៥) ២៣ ២១៦ ៣៣៣  
info@ababank.com | www.ababank.com